



ការអញ្ជើញចូលរួមសន្និសីទកាសែត

កង្វល់របស់អង្គការសង្គមស៊ីវិល និងសហគមន៍ទៅលើការកាត់ឈើខុស ច្បាប់ និងការបំផ្លាញធនធានធម្មជាតិនៅកម្ពុជា

ទំនាក់ទំនងព័ត៌មាន:

លីដា ជិន អ្នកសម្របសម្រួលសារព័ត៌មាន និង ទំនាក់ទំនង នៃវេទិកាសម្ភាសន៍អង្គការមិនមែនរដ្ឋាភិបាលស្តីពី
កម្ពុជា ទូរស័ព្ទលេខ ០១២ ២៩២ ៩៣៦ lyda@ngoforum.org.kh

ព្រឹត្តិការណ៍:

អង្គការសង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល និង តំណាងសហគមន៍មកពីខេត្តមណ្ឌលគិរី រតនគិរី
កំពង់ធំ កំពង់ស្ពឺ ស្ទឹងត្រែង និង ក្រចេះ នឹងជួបជុំគ្នាដើម្បីធ្វើសន្និសីទកាសែតមួយដែលត្រូវបានរៀបចំ
ដោយវេទិកាសម្ភាសន៍អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ដើម្បីសម្តែងកង្វល់របស់ពួកគេអំពីការកើនឡើង
នៃការកាត់ឈើខុសច្បាប់ និងការបំផ្លាញធនធានធម្មជាតិ ដែលជាផលវិបាកពីការផ្តល់សម្បទានដី
សេដ្ឋកិច្ច។ ពួកគេក៏អំពាវនាវនិងធ្វើសំណូមពរផងដែរសូមឲ្យអ្នកធ្វើសេចក្តីសម្រេចចិត្តយកចិត្តទុក
ដាក់លើបញ្ហា និងរិះរកដំណោះស្រាយ ជាមួយអនុសាសន៍នានាដែលពួកគេជឿថានឹងជួយពង្រឹងការ
ប្រតិបត្តិច្បាប់ និងធានាឲ្យបាននូវការគ្រប់គ្រងប្រកបដោយនិរន្តរភាពលើព្រៃឈើនៅសល់របស់កម្ពុជា។

តាំងពីឆ្នាំ ២០១២ ដល់កំឡុងខែ តុលា ឆ្នាំ ២០១៤ មកមានករណីកាត់ឈើខុសច្បាប់ និងការរត់ពន្ធ
ឈើចំនួន ៨១២ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានផ្សេងៗក្នុងស្រុក។ ក្នុងឆ្នាំ ២០១៣ គម្រប
ព្រៃឈើត្រូវបានគេរកឃើញថាបានថយចុះរហូតដល់ ៤៦%។ លើសពីនេះ ចាប់តាំងពីដើមឆ្នាំ ២០១២
មករាជរដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុនទ្រីភាពនូវកិច្ចសន្យាមួយ ដើម្បីប្រមូលយកឈើដកហូតពី
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងបរិស្ថាន ដោយមិនមានបញ្ជាក់ថាតើក្រុមហ៊ុននេះ



នឹងត្រូវបានអនុញ្ញាតឲ្យធ្វើដូច្នេះរយៈពេលប៉ុន្មាន។ ម្យ៉ាងទៀត អាជ្ញាប័ណ្ណនេះមិនបានបញ្ជាក់លម្អិតអំពីបរិមាណនៃឈើដែលត្រូវប្រមូលយក និងទីកន្លែងដែលត្រូវប្រមូលយកឈើនោះឡើយ។ យោងតាមព័ត៌មានពីកាសែតដែលត្រូវបានចុះផ្សាយនាពេលថ្មីៗនេះ ត្រឹមក្រុមហ៊ុនទ្រីភាពតែមួយ ត្រូវបានគេប៉ាន់ស្មានថាបានទទួលប្រាក់ចំណេញចំនួនជាង ២២០ លានដុល្លារអាមេរិក ពីការកាប់ឈើប្រណីតរយៈពេល ៣ ឆ្នាំ នៅជួរភ្នំក្រវាញ។ ក្រុមហ៊ុន MDS Import Export របស់លោកឧកញ៉ា ទ្រី ភាព ដែលគ្រប់គ្រងដោយភរិយារបស់គាត់ឈ្មោះ ម៉ៅ ម៉ុ បានប្រើលិខិតអនុញ្ញាតឈូសឆាយអាងទំនប់វារីអគ្គិសនីស្ទឹងអាតៃ និងដីសម្បទានចំនួន ៣ នៅទីជម្រកសត្វព្រៃ ភ្នំសំកុស ទំហំដល់ទៅ ៣៣ ម៉ឺនហិកតាដើម្បីលាងសម្អាតឈើខុសច្បាប់នោះ។¹

កាលបរិច្ឆេទ៖

- ថ្ងៃ ពុធ ទី ២២ ខែ តុលា ឆ្នាំ ២០១៤ វេលាម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១១:០០ ព្រឹក

វាក្មិន៖

- លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ នៃវេទិកាសម្រាប់អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ០១២ ៧៩៣ ៤៨៩
- លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ០១២ ៧៨៧ ០៨៤
- លោក ឯម សុភ័ក្ត្រ មន្ត្រីសម្របសម្រួលខេត្តមណ្ឌលគីរី នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ០១២ ៩៧៨ ៩៣៥
- លោក យុត ចាន់រ៉ា តំណាងសហគមន៍មកពីខេត្តមណ្ឌលគីរី ០៩៦ ៤១០ ៤១៧៦
- លោកស្រី ម៉ុ សុគីន តំណាងបណ្តាញកសាងសន្តិភាពសហគមន៍ខេត្តក្រចេះ ០៨៩ ៩៤២១៥៩
- លោក ស្វាយ ភឿន តំណាងបណ្តាញកសាងសន្តិភាពសហគមន៍ និងបណ្តាញសហគមន៍ព្រៃឡង់ ០៩៧ ៨០១ ០៤២២

¹ កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៤ <http://www.phnompenhpost.com/national/calculus-logging>



វេទិកាសម្រាប់អង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា
The NGO Forum on Cambodia

ទឹកស្វែង៖

- ផ្ទះមេត្តា រាជធានីភ្នំពេញ ស្ថិតនៅ ផ្ទះលេខ ៣៧ ផ្លូវសម្តេចសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។ ផែនទី <http://bit.ly/1sL1CNx>

#####